



សេចក្តីថ្លែងសារព័ត៌មានរួម

ការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋានមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ វិបត្តិអន្តរាគមន៍ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា

ខេត្តស្ទឹងត្រែង ថ្ងៃទី៧ មេសា ២០២២ - យុទ្ធនាការអន្តរាគមន៍ស្របច្បាប់ការពារកម្ពុជាកំពុងអំពាវនាវឲ្យមានការចូលរួមយ៉ាងសកម្មថែមទៀតពីប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានទាំងអស់ ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ខណៈពេលដែលយុទ្ធនាការនេះបានទៅដល់ក្រុងស្ទឹងត្រែងនៃខេត្តស្ទឹងត្រែងនាថ្ងៃទី៧ ខែមេសានេះ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «រាប់បាច់ពីប្រជាពលរដ្ឋក្នុងភូមិ ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរម្ហូបអាហារនៅទីផ្សារក្នុងក្រុងនិងទីប្រជុំជន រហូតដល់ម្ចាស់កោដនីយដ្ឋាន និងអតិថិជន ការចូលរួមរបស់ប្រជាពលរដ្ឋសហគមន៍គឺជើវត្ថុយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពដល់ការសំរាននៃសត្វព្រៃគ្រប់ប្រភេទក្នុងទីជម្រកព្រៃធម្មជាតិរបស់ពួកវា និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និងការដាក់អន្ទាក់នៅក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ។»

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលបានសាច់សត្វព្រៃ ឬជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ **ឯកឧត្តម នេត្រ ភក្រ្តា** បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស។»

ព្រះសង្ឃកម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់វិស័យពុទ្ធិចក្រក្នុងការដាក់បញ្ចូលនូវខ្លឹមសារស្តីពីភាពចាំបាច់នៃការពារសត្វព្រៃ និងជម្រុញឱ្យមានការកាត់បន្ថយការបរិភោគសាច់សត្វព្រៃ តាមរយៈការធ្វើធម្មទេសនាផ្សេងៗ ដែលជាកត្តាដ៏សំខាន់មួយរួមចំណែកប្រកបដោយឥទ្ធិពលខ្លាំងលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ និងជាពិសេសទៅលើបទដ្ឋាននៃរបៀបរស់ក្នុងសង្គមកម្ពុជាពាក់ព័ន្ធនឹងការមិនបរិភោគសាច់សត្វព្រៃ។

ព្រះតេជព្រះគុណ ឡូ ធួរស័ ព្រះវិន័យធរគណខេត្តឧត្តរមានជ័យ និងជាព្រះប្រធានសង្ឃរុក្ខាវរីន បានមានសង្ឃដីកាថា៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាប់ទាំងព្រះសង្ឃផងដែរ មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការចូលរួមការពារ និងស្តារឡើងវិញនូវចំនួនសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា។ ព្រះសង្ឃកម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយដើម្បីបញ្ចៀបពុទ្ធិវិទ្យាដែលមានឥទ្ធិពលវិជ្ជមានក្នុងការអប់រំ និងអាចកែប្រែឥរិយាបថ និងជំនឿដែលពុំមានមូលដ្ឋានត្រឹមត្រូវរបស់អ្នកនិយមបរិភោគសាច់សត្វព្រៃ ឬជាវផលិតផលពីសត្វព្រៃ។»

ព្រះតេជគុណ ឡូ ធួរស័ បានមានសង្ឃដីកាថាបន្ថែមថា៖ «ព្រះសង្ឃចាំបាច់ចូលរួមតាមរយៈការផ្តល់ធម៌ទេសនា ឬជជែកជាប្រចាំជាមួយពុទ្ធសាសនិកដោយបញ្ចៀបនូវសារៈសំខាន់ៗអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃកម្ពុជា និងភាពចាំបាច់ក្នុងការកាត់បន្ថយតម្រូវនៃសាច់ និងផលិតផលសត្វព្រៃ។»

ចាប់តាំងពីការបើកយុទ្ធនាការជាផ្លូវការដែលបានប្រព្រឹត្តទុំឡើងនៅរាជធានីភ្នំពេញកាលពីដើមខែមីនា រហូតដល់ការចាប់ផ្តើមយុទ្ធនាការតាមខេត្តនាពេលនេះ យុទ្ធនាការអន្តរាគមន៍ស្របច្បាប់ការពារកម្ពុជាឱ្យមានការដាក់ចេញនូវវិធានការបន្ទាន់នានាដើម្បីបង្កើន



ការពង្រឹងការអនុវត្តច្បាប់ និងពិនិត្យមើលបទបញ្ញត្តិពាក់ព័ន្ធក្នុងគោលបំណងទប់ស្កាត់ការ ការបរបាញ់សត្វព្រៃខុសច្បាប់ និង បញ្ឈប់វិបត្តិអន្ទាក់ដែលកំពុងគំរាមកំហែងជីវិតសត្វព្រៃកម្ពុជាយ៉ាងខ្លាំង។

លោក សេង ឡឿត នាយកអង្គការ WWF បានថ្លែងថា៖ «វិធានការសម្រាប់ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងការនាំ ខ្លួនអ្នកដាក់អន្ទាក់ អ្នកប្រមាញ់ និងអ្នកជួញដូរសត្វព្រៃទៅតុលាការ មានភាពចាំបាច់ដើម្បីបញ្ឈប់ការសំលាប់សត្វព្រៃកុំឲ្យមានត ទៅទៀត។» លោកបានបន្ថែមទៀតថា៖ «លើសពីនេះទៀត គេត្រូវដាក់ចេញនូវវិធានការដើម្បីបិទរាល់ទីផ្សារសត្វព្រៃទាំងអស់ នៅក្នុងមូលដ្ឋាន និងត្រូវអនុវត្តការចុះត្រួតពិនិត្យតាមដានជាប្រចាំដោយមន្ត្រីអនុវត្តច្បាប់ចល័ត។»

វានៅទាន់មិនយឺតពេលទេក្នុងការរួមគ្នាដើម្បីធ្វើឱ្យមានការផ្លាស់មួយជាវិជ្ជមានសម្រាប់ការអភិរក្ស និងស្តារចំនួនសត្វព្រៃនិង ធនធានធម្មជាតិឡើងវិញ ប៉ុន្តែយើងត្រូវតែចាប់ផ្តើមកិច្ចការនេះចាប់ពីពេលឥឡូវនេះតទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ដើម្បី រៀបចំវិធានការអភិរក្សរួមគ្នានៅក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងស្តារធនធានធម្មជាតិកម្ពុជាឲ្យប្រសើរឡើង។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។

លោកមន្ទីរ Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI បាននិយាយថា៖ «យុទ្ធនាការនេះ នឹងជួយបង្កើនការយល់ដឹងរបស់សាធារណជនអំពីកត្តាគំរាមកំហែង និងការទទួលរងគ្រោះថ្នាក់ច្រើនយ៉ាង ដែលសត្វព្រៃកម្ពុ ជាកំពុងជួបប្រទះជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីឆ្លើយតបនឹងកត្តាប្រឈមទាំងនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្តល់នូវ ធនធាន និងលទ្ធភាពគ្រប់គ្រាន់ដល់អាជ្ញាធរ និងភ្នាក់ងារមានសមត្ថកិច្ចការពារសត្វព្រៃ ដើម្បីពួកគាត់អាចរៀបចំនូវវិធានការ សមស្របនិងប្រកបភាពច្នៃប្រឌិតសម្រាប់ជំណោះស្រាយឆ្លើយតបឲ្យដល់ប្រសគល់នៃបញ្ហាពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ ព្រមទាំងដើម្បីឈានទៅស្តារធនធានធម្មជាតិកម្ពុជាឡើងវិញ។»

តាមរយៈការចូលរួមកាន់តែច្រើនឡើងបន្ថែមទៀតពីសំណាក់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិ ប្រជាជន សហគមន៍អាចដើរតួនាទីក្នុងការអភិវឌ្ឍការដីវភាព និងការចិញ្ចឹមជីវិតរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ហើយស្របពេល ជាមួយគ្នានោះពួកគេអាចចូលរួមចំណែកផងដែរក្នុងការការពារសត្វព្រៃកម្ពុជាដែលមានតម្លៃជាសកល ក៏ដូចជាចូលរួមធានា ការបញ្ជ្រាសការបាត់បង់ធម្មជាតិឲ្យទៅជាការស្តារឡើងវិញនូវធនធាននេះនៅកម្ពុជា។

លោក ឌុយ សេរីវឌ្ឍនា នាយកកម្មវិធីនៃអង្គការ Wild Earth Allies Cambodia បានមានប្រសាសន៍ថា៖ «តាមរយៈ យុទ្ធនាការនេះ យើងសូមអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មបន្ថែមពីសហគមន៍មូលដ្ឋានទាំងអស់ក្នុងការគ្រប់គ្រង ប្រើ ប្រាស់ និងបែងចែកធនធានធម្មជាតិប្រកបដោយនិរន្តរភាពដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកសាង បាននូវបរិស្ថានមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅជាមួយដោយសុខដុមរម្យនា។»

លោកស្រី ឃ្មី កល្យាណ នាយិកាអង្គការវិទ្យាប្រចាំប្រទេសកម្ពុជាលើកឡើងថា៖ «ការបន្តចូលរួមពីសំណាក់សហគមន៍ មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពមានសារៈសំខាន់ណាស់ ដើម្បីធានាថាពួកគេទទួលបាននូវ អត្ថប្រយោជន៍ពីការវិនិយោគរយៈពេលវែង ក្នុងនោះមានឱកាសជាច្រើនសម្រាប់អភិវឌ្ឍអាជីវកម្មផ្សេងៗដោយតភ្ជាប់និងធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធទីផ្សារ ដែលនឹងគាំទ្រដល់ការទាញយកនូវប្រាក់ចំណូលសម្រាប់សហគមន៍ឲ្យប្រសើរឡើង ខណៈពួកគេ អាចចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់ និងបញ្ឈប់វិបត្តិអន្ទាក់នៅកម្ពុជា។»



កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានរួមគ្នាប្រកាសបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា ហើយបានប្តេជ្ញាចិត្តរួមគ្នាថានឹងចាត់វិធានការចាំបាច់នានាដើម្បីឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យនេះនឹងប្រព្រឹត្តក្នុងរយៈពេល៦ខែនៅតាមបណ្តាខេត្តដូចជា៖ ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនៈគិរី។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 ០១២ ៤៨៣ ២៨៣
 ឬលេខាធិការដ្ឋាននៃយុទ្ធនាការ«អន្ទាក់សូន្យ»
 លោក ទេព អស្នាវិទូ
 ០១២ ៩៥៧ ៩១៩

តំណសម្រាប់ព័ត៌មានបន្ថែម និងរូបភាព៖ <https://bit.ly/3IHNGhW>